

ទស្សនាវដ្តីបំផុសគំនិតដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន

សីហា, 2021

# SUCCESS

[www.kh.successmore.com](http://www.kh.successmore.com)

MAGAZINE  
NO.01



អ្នកផ្សារកិច្ចសកសេសមីរ  
សំដៅ  
CROWN DIAMOND

វិប្បដ្ឋាន



លោក  
អ៊ូយ តុងហេង

GROWING MORE

# គ្រាន់ហូម ផ្លាស់ Transform PLUS



**24Hr** ភាពរក្សាទុក  
នៃការស្រូបយកអាហាររបស់រុក្ខជាតិ

- 🍃 កំរែទ្រុគុណ
- 🍃 ប្រាបចូលដល់កោសិកា
- 🍃 រុក្ខជាតិលូតលាស់លឿន
- 🍃 ទិន្នផលផលិតទ្រូង



- ជំនួយដើម និងបូស
- រុក្ខជាតិបង្កើតថាមពលកាន់តែខ្លាំង
- ជួយឱ្យស្រទាប់កោសិការុក្ខជាតិរឹងមាំ
- កាត់បន្ថយដើមទុន
- គ្មានសារធាតុគីមី
- មិនបំផ្លាញបរិស្ថាន
- ជំរុញនៃការករកើតបូសទ្រូង
- ជួយឱ្យរុក្ខជាតិធន់ទៅនឹងអាកាសធាតុ
- រុក្ខជាតិបង្កើតថាមពលកាន់តែខ្លាំង
- បំប្លែងអាស៊ីតក្នុងស្រទាប់បរិយាកាស
- បង្កើនអាយុកាលរុក្ខជាតិ
- ផ្កាច្រើន ផ្លែច្រើន មើមច្រើន...



**Double Power x2**  
ស្រូបយកថ្លៃថាតិចជាង កម្រៃទ្រុគុណ

# GREETING+

សារពីអ្នកគ្រប់គ្រង

## សួស្តីបាន!

សួស្តីអ្នកធុរកិច្ចសិកសេសមីទាំងអស់ ជាប់រាល់ថ្ងៃ រាល់ខែ ពេលវេលាបានឆ្ពោះទៅមុខយ៉ាងលឿនខ្ញុំមិនប្រាកដថាអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំឬអត់បានទេ។ ខ្ញុំជឿថាអ្នកណាក៏ដោយដែលមានបេសកកម្មដើរតួជាអ្នកប្រយុទ្ធនឹងមានអារម្មណ៍ថាពេលវេលាវាមិនដែលរង់ចាំនរណាម្នាក់ឡើយ។

បងប្អូនទាំងអស់គ្នាប្រហែលជាមានឧបសគ្គជាច្រើនដែលត្រូវដោះស្រាយ មិនថាថ្លៃបង់ផ្ទះ ទឹកភ្លើង ថ្លៃការសិក្សារបស់កូនៗ និងបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ។ ហើយបញ្ហាដែលអ្នកទាំងអស់គ្នាតែងតែជឹងនោះគឺជំងឺឌីជីថលដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។

ថ្ងៃនេះខ្ញុំចង់ផ្ញើកម្លាំងចិត្តដល់អ្នករាល់គ្នា ដើម្បីជម្នះឧបសគ្គ និងបញ្ហានានាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងជាងនេះ ហើយសូមចូរចាំថាបុគ្គលដែលមានអំណាចធំបំផុតក្នុងការផ្លាស់ប្តូរជីវិតរបស់យើងគឺខ្លួនយើងផ្ទាល់។

ក្រោមវប្បធម៌សាជីវកម្មនៃការបំផុសគំនិត និងការសិក្សារៀនសូត្រអ្នកនឹងរកឃើញសក្តានុពលដ៏អស្ចារ្យនៅក្នុងខ្លួនរបស់អ្នក បង្កើនកម្រិតសមត្ថភាពរបស់អ្នកដើម្បីក្លាយជាអ្នកជំនាញដ៏ពូកែដោះស្រាយនូវបញ្ហាដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់ និងអ្នកដទៃ រហូតដល់ក្លាយជាអ្នកដឹកនាំប្រកបដោយភាពជោគជ័យនៅក្នុងក្រុមហ៊ុនសិកសេសមីដែលទទួលបានជោគជ័យ និងជាកំរិតដែលអាចនាំមនុស្សជាច្រើន ឲ្យទទួលបានជោគជ័យដូចអ្នក នោះអ្នកនឹងបានបង្ហាញពីតម្លៃនៃការធ្វើជាមនុស្សអស្ចារ្យហើយវាក៏ជាលទ្ធផលនៅក្នុងជីវិតរបស់អ្នកប្រកបដោយសុខភាពល្អ និងសុភមង្គល ម្យ៉ាងវិញទៀតធ្វើឲ្យខ្លួនអ្នកផ្ទាល់រស់នៅ ដើម្បីបង្កើតពិភពលោកឱ្យកាន់តែស្រស់បំព្រងជាងមុន។

ភាពជោគជ័យ និងកិត្យានុភាពរបស់ សិកសេសមី គឺសុទ្ធតែបណ្តាលមកពីចេតនា របស់ក្រុមហ៊ុននិងពាណិជ្ជករជោគជ័យធ្វើអាជីវកម្មតាមទិសដៅត្រឹមត្រូវភាពជោគជ័យ និងកិត្យានុភាពរបស់ ក្រុមហ៊ុនសិកសេសមី គឺកើតឡើងដោយការយកចិត្តទុកដាក់របស់ក្រុមហ៊ុនផ្ទាល់និងអ្នកធុរកិច្ចសិកសេសមី ដើរទៅតាមផ្លូវដែលត្រឹមត្រូវ ដូចនេះអ្វីទាំងអស់នេះគឺជាប្តេជ្ញាចិត្តដ៏សំខាន់ដែលនាំឲ្យក្រុមហ៊ុនឆ្ពោះទៅរកភាពជោគជ័យយូរអង្វែងសម្រាប់ធុរកិច្ចមួយនេះ យើងមានមោទនភាពចំពោះអ្នកហើយជឿជាក់ថាការធ្វើដំណើររួមគ្នារវាងក្រុមហ៊ុនសិកសេសមីនិងអ្នក គឺការបោះជំហានដើរទៅមុខលើផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងក្រោមគោលការណ៍នៃការរស់នៅដោយថាមពលនៃសេចក្តីស្រឡាញ់ ការសិក្សារៀនសូត្រ ប្រតិបត្តិ វិកលុតលាស់ ចែករំលែក ហើយសន្យាថានឹងបំផុសគំនិតដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក និងផ្តល់ការព្រឹក្សា គាំទ្រពេញមួយជីវិតរបស់អ្នក។ សូមឲ្យអ្នកក្លាយជាមនុស្សដែលល្អប្រសើរជាងមុនដើម្បីឈានជើងចូលក្នុងជីវិតដ៏ធំធេងដូចអ្វីដែលអ្នកចង់បាន។



ដោយសេចក្តីស្រឡាញ់ និងការជឿជាក់ពី  
**DR. Sithawee Kriatchawanun**  
Chairman of the Executive Board  
**CEO. Noppakrit Nithilertvijit**  
Chief Executive Officer  
ក្រុមហ៊ុនសិកសេសមី ប៊ីអិល (ខេមបូឌា)

# CONTENTS

ទស្សនាវដ្តី : ច្បាប់ទី 1 សម្រាប់ខែ កក្កដា - សីហា 2021

របស់ក្រុមហ៊ុនស៊ីកសេសមី ប៊ីអ៊ីង (ខេមបូឌា)

បង្កើតឡើងមកដើម្បីបំផុសគំនិតដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន

- 3 - Greeting
- 5 - Cover Story : លោក អ៊ុយ តុងហេង  
(Crown Diamond)
- 10 - Product Result Review
- 11 - Recognition  
កក្កដា - សីហា 2021
- 14 - Transform Plus : Did you Know?  
ទិន្នផលទទួលពីការប្រើប្រាស់ជីច្រានហ្វូម
- 19 - Q&A :  
សួរ និងឆ្លើយសំណួរទាក់ទងនឹង ជីច្រានហ្វូម
- 20 - Health & Beauty :  
ជំងឺនៃរុក្ខជាតិ = រុក្ខជាតិដែល (ខ្វះខាត) សារធាតុបំប៉ន - មីក្រូសារធាតុ
- 24 - More Guru :  
បច្ច័យនៃភាពជោគជ័យដែលលោកអ្នកត្រូវផ្ដោតយក
- 25 - Successmore Leadership Academy (SLA) :  
ទស្សនៈសំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួនឯង
- 26 - Congratulations to travelers : ENGLAND  
អបអរសាទរអ្នកធ្វើកិច្ចដំណើរកម្សាន្ត



**កំពូលអ្នកធុរកិច្ច  
ជោគជ័យបំផុតនៅសិកសេសមរ័តម្ពជា**

ភាពខ្លាំងរបស់មនុស្សអាស្រ័យត្រង់ជានៅពេលដែលអ្នកដួលហើយ  
តើអាចក្រោកឈរវិញបានប៉ុណ្ណា ?

ជម្រាបសូរមិត្តអ្នកអានទាំងអស់គ្នា  
ជាដំបូងខ្ញុំសូមអនុញ្ញាតិណែនាំខ្លួន

# អូយ តុងហេង

ខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងនូវសមិទ្ធផលដ៏អស្ចារ្យនាពេលកន្លងមករហូតមកទល់ពេលបច្ចុប្បន្ននេះ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់បណ្តាដៃគូអាជីវកម្មទាំងអស់ជាពិសេសថ្នាក់ដឹកនាំទាំងអស់ដែលតែងតែជួយជ្រោមជ្រែងរហូតធ្វើឲ្យខ្ញុំដើរបានមកដល់នូវចំនុចអស្ចារ្យមួយនេះ...!!



ការដែលមានជីវិតជាមនុស្សមិនមែនងាយស្រួលប្រាថ្នាអ្វីសុទ្ធតែបាននោះឡើយ ហើយក៏មិនងាយស្រួលដូចការស្លៀកពាក់ហូបចុកនោះដែរ ជីវិតគឺជាការតស៊ូ អ្វីៗគ្រប់យ៉ាងដែលទទួលបានកើតឡើងពីភាពឈឺចាប់ទាំងអស់។ នេះគឺជាប្រសាសន៍របស់លោក អូយ តុងហេង (Oy Tongheng) គឺជាកំពូលអ្នកធុរកិច្ចជោគជ័យបំផុតនៅក្រុមហ៊ុនសឹកសេសមីរកម្ពុជា។ គាត់ក៏ជាកំពូលអ្នកធុរកិច្ចជោគជ័យម្នាក់ក្នុងចំណោមអ្នកធុរកិច្ចជោគជ័យបំផុតនៅក្នុងក្រុមហ៊ុនសឹកសេសមីរទូទាំងពិភពលោកក្នុងឆ្នាំ 2021 នេះ។ គាត់គឺជាមនុស្សដ៏សំខាន់ម្នាក់ដែលនៅពីក្រោយការរកសាងម៉ាកផលិតផលដ៏ល្បីនៅក្នុងប្រទេសកម្ពុជាគឺ "ដឹកសិកម្មថ្ងៃនាហ្វូម"។

លោក តុងហេង បច្ចុប្បន្នគឺមានអាយុ 29ឆ្នាំ។ មានទីកន្លែងកំណើត នៅភូមិឈូកគ្រួស ឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយមានប្រភពកើតចេញពីរង្វង់គ្រួសារក្រីក្រដែលមានបងប្អូន ៦នាក់ ឪពុកជាកសិករ និងនេសាទត្រី រីឯម្តាយជាស្រ្តីមេផ្ទះ និងធ្វើកសិកម្ម។

លោកបានបញ្ចប់ការសិក្សាថ្នាក់ទី12 នៅសាលាវិទ្យាល័យកំពុងឈើទាលក្នុងឆ្នាំ 2011 ។ ពេលរៀនចប់នៅវិទ្យាល័យលោកចង់បន្តការសិក្សាដោយមានក្តីស្រមៃចង់ក្លាយជាអ្នកពូកែផ្នែកអក្សរសាស្ត្រខ្មែរ ប៉ុន្តែដោយសារកត្តាជីវភាព និងតម្រូវការចាំបាច់ក្នុងគ្រួសារ ទើបធ្វើឲ្យក្តីស្រមៃរបស់លោកមួយនេះត្រូវបានខកបំណងទាំងស្រុង។ បន្ទាប់មកលោកបានខិតខំស្វះស្វែងរកការងារធ្វើដើម្បីប្រាក់ខែយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងជួបបញ្ហាខ្វះខាត។ ថ្ងៃមួយមានមិត្តភក្តិដ៏ល្អ និងបងប្រុសជាទីស្រឡាញ់ម្នាក់ អ្នកទាំងពីរបានជួយជ្រោមជ្រែងអោយគាត់បានដាក់ពាក្យធ្វើការ និងបានចូលទៅបំរើការងារនៅក្នុងក្រុមហ៊ុនដ៏ធំមួយក្នុងឆ្នាំ 2012-2014 ។ ធ្វើការបានរយៈពេលជាងមួយឆ្នាំឪពុករបស់លោកបានស្លាប់ចោល នៅសល់តែម្តាយ ក្រោយមកលោកក៏បានបញ្ចប់ការងារនៅក្នុងក្រុមហ៊ុននោះ នៅចុងឆ្នាំ២០១៤ ដោយបានបំពេញក្នុងកិច្ចការងារនោះអស់រយៈពេល ២ឆ្នាំ៦ខែ។

លោក តុងហេង បានរកឃើញបំណងប្រាថ្នាថ្មី និងចង់បំពេញមហិច្ឆតារបស់ខ្លួនដោយបានប្រើជីវិតចេញរកស៊ីធ្វើការដោយខ្លួនឯង ព្រោះគិតថាការដែលធ្វើការអោយគេ១សប្តាហ៍អាចជាវេលា ៦ថ្ងៃ ហើយទទួលបានប្រាក់ខែតិចតួច តែបើចេញរកស៊ីធ្វើការអោយខ្លួនឯងប្រហែលជាមានពេលវេលា និងហិរញ្ញវត្ថុល្អជាងនេះ។

ជំនួសអោយភាពតូចត្រូវតែរំពឹងជីវិត យើងត្រូវក្រោកឈរឡើងហ៊ានទទួលយកការពិត ហ៊ានទទួលខុសត្រូវក្នុងនាមជាធនធានមនុស្សជាតិ ពិសេសត្រូវគិតថា យើងមានសំណាងណាស់ដែលបានកើតមកជាមនុស្ស



លោក គងហេង កំឡុងពេលជាកសិករ និងអ្នកនេសាទ

ការចាប់ផ្តើមចេញរកស៊ីដំបូងរបស់លោកគឺដោយការទិញ ត្រាក់ទ័រតម្លៃជាង ៣ម៉ឺនដុល្លារ ខណៈពេលដែលដើមទុន ខ្លួនឯងមានតិចតួចផងនោះ ខ្លះប៉ុន្មានគឺបានមកពីកម្ចី ធនាគារទាំងអស់ ។លោកតែងគិតថាការយកត្រាក់ទ័រទៅ ក្នុងដីអោយប្រជាជននៅតាមភូមិនឹងអាចទទួលបានកំរៃ ច្រើនៗត្រឡប់មកវិញនិងមានសេរីភាពក្នុងការងារដែល ខ្លួនកំពុងធ្វើ ។ ជាលទ្ធផលគឺវាផ្ទុយពីការរំពឹងទុក ដោយពី មុនធ្លាប់ធ្វើការអោយគេ១សប្តាហ៍រំលំ៦ថ្ងៃ តែមករកស៊ី ខ្លួនឯង ១សប្តាហ៍គឺរំលំលើសពី ៧ថ្ងៃ ទៅទៀត ហើយ ដែលសំខាន់នោះគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួន ឯងនិងក្រុមគ្រួសារ ។ការដែលប្រកបមុខរបរនេះគឺតម្រូវ ឲ្យលោកចង់អង្រើកដេកតាមវាលស្រែក្នុងព្រៃស្ងាត់ ។

ទោះជាយ៉ាងណាមុខរបរមួយនេះ ក៏មិនបានផ្តល់នូវ ការជួសជុលបន្ទុកជីវភាពរស់នៅរបស់ក្រុមគ្រួសារ គាត់នោះដែរ ។ក្នុងឆ្នាំ២០១៤-២០១៧ជាពេលវេលាមួយ ដែលត្រូវរស់នៅក្នុងស្ថានភាពដ៏អាក្រក់បំផុតសម្រាប់រូប លោកព្រោះតែបំណុលជំពាក់គេជាច្រើនកន្លែងកើនឡើង រហូតដល់ 74 លានរៀល ដោយគ្មាន លទ្ធភាពបន្តបង់ ការប្រាក់ជូនម្ចាស់បំណុល ហើយជាពិសេសនោះពេលវេ លាកំណត់លើការបង់ប្រាក់ពីខាងធនាគារគឺមិនដែលបាន បង់ជូនទាន់ពេលវេលាតាមការកំណត់នោះទេដែលជា ហេតុធ្វើឲ្យលោកត្រូវលក់ត្រាក់ទ័រចេញវិញទាំងបង្ខំចិត្ត ដើម្បីយកទៅដោះបំណុល ។

បន្ថែមពីលើការជួបទុក្ខលំបាកដ៏ធ្ងន់ធ្ងរទៀតនោះ ថ្ងៃមួយម្តាយរបស់លោកបានជួបឧបទ្ធវរហេតុមួយរហូត ឈានដល់បាក់ដៃធ្វេងម្ខាងហើយខណៈពេលនោះលោក គងហេង កាន់តែមានភាពឈឺចាប់យ៉ាងខ្លាំងដោយវិបត្តិ ហិរញ្ញវត្ថុក្នុងក្រុមគ្រួសារកំពុងជួបប្រទះស្របពេលដែល ខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជូនម្តាយទៅព្យា បាលនៅឯមន្ទីរពេទ្យឲ្យបានត្រឹមត្រូវផងនោះលោកក៏ចាប់ ផ្តើមមានវិបត្តិផ្លូវចិត្ត ថែមទាំងមានពេលខ្លះដេកស្រក់ ទឹកភ្នែកទាំងមិនដឹងខ្លួន និងមិនដឹងថាទៅពឹងអ្នកណា ព្រោះសូម្បីតែមិត្តភក្តិ និងអ្នកជិតខាងក៏លែងឲ្យតម្លៃ ។

ថ្ងៃទី26 ខែមិនា ឆ្នាំ2017 ជាពេលវេលាមួយដែលរូបលោកបានជួបជាមួយនឹងមនុស្ស ម្នាក់គឺលោកពៀច វ៉ាសនា ដែលជាអតីតសិស្សរួមវិទ្យាល័យតែមួយជាមួយគ្នាពីមុនមក ការដែលជួបគ្នាដំបូងគ្រានោះ លោកវ៉ាសនាក៏បានបង្ហាញ និងណែនាំនូវការធ្វើធុរកិ ច្ចមួយដោយបានប្រាប់ថាវាជាប្រភេទធុរកិច្ចបណ្តាញ (Networking) នៅក្នុងក្រុមហ៊ុន មួយឈ្មោះ សឹកសេសមី កម្ពុជា ។ ក្លាមៗនោះលោកចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្តនោះទេ ក៏ព្រោះតែមិនដែលស្គាល់ធុរកិច្ចបែបនេះ នឹងធ្លាប់លឺគេនិយាយតត្តាជា ច្រើនមកហើយអំពីអាជីវកម្មប្រភេទនេះវាជាអាជីវកម្មមិនល្អដែលមានការធានា ។ តែ ខណៈពេលនោះដោយមានការក្រែងចិត្តលោកវ៉ាសនាគាត់ក៏ព្រមចុះឈ្មោះចោលដោយ ចំណាយលុយ 10 ដុល្លារ ទាំងអត់យល់អ្វីទាំងអស់ ។ ក្រោយមក លោកវ៉ាសនា តែងតែ ទាក់ទងមករូបលោកជាបន្តបន្ទាប់អោយមកចូលរួមសិក្សាវគ្គបណ្តុះបណ្តាលបន្ថែមនិង ធ្វើធុរកិច្ចជាមួយគ្នានៅក្រុមហ៊ុនផ្ទាល់នៅឯទីក្រុងភ្នំពេញ ។លោកគងហេងក៏បានរកលេ សជាច្រើនលើក ច្រើនសា ដើម្បីគេចវេសពីការណាត់ជួបនោះ ដោយចុងក្រោយ លោកបានប្រាប់ថាមិនមានលុយទៅចូលរួមនោះទេ ។ ពាក្យមួយឃ្លាទទួលបានត្រលប់ មកវិញពីលោកវ៉ាសនា ដែលធ្វើឲ្យលោកភ្ញាក់ខ្លួននិងដាស់ស្មារតីត្រលប់មកវិញនោះគឺ “ មកពីប្អូនអត់មានលុយទើបបងបបួលធ្វើធុរកិច្ចមួយនេះ តែបើប្អូនជាអ្នកមានលុយ ច្រើនស្រាប់ហើយបងក៏មិនបបួលប្អូនមកធ្វើដែរ” បន្ទាប់មកលោកក៏បានយល់ព្រម ។ ផ្តើមពីបរិបទនៃការផ្លាស់ប្តូរជីវិតទៅរស់នៅទីក្រុងភ្នំពេញដំបូងៗវាមិនមែនជារឿងងាយ ស្រួលនោះទេ បញ្ហាជាច្រើនត្រូវបានកើតឡើងទៅលើបន្ទុកនៃការចំណាយស្របពេល ដែលធុរកិច្ចរបស់ខ្លួនកំពុងធ្វើមិនបានផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ត្រលប់មកវិញដើម្បី ឆ្លើយតបនឹងការចំណាយនាពេលនោះទេ ។ ជម្រើសតែមួយគត់ដើម្បីបន្តរស់នៅទីក្រុង ភ្នំពេញទៀតបានគឺមានតែការបន្តខិតខំតាំងចិត្តព្យាយាមធ្វើ តស៊ូអត់ធ្មត់ លះបង់ ពេល វេលាបន្ថែមរបស់ខ្លួនលើការស៊ីឈ្នួលចោះពីជានដាក់បង្គន់តាមបន្ទប់ទឹកឲ្យគេបានកម្រៃ មួយថ្ងៃ 7៩ប៉ុណ្ណោះ ដើម្បីយកមកទប់ទល់ការចំណាយលើជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។



លោក គងហេង កំឡុងពេលកំពុងរៀនគ្រោងទិញរបស់ក្រុមហ៊ុន



លោក គងហេង កំឡុងពេលជាអ្នកស៊ីឈ្នួល

ខ្ញុំចង់ចំពេញបំណងក្តីស្រមៃ និងមហិច្ឆិតារបស់ខ្លួនដោយបានប្រើជីវិតចេញរកស៊ី ធ្វើការដោយខ្លួនឯងផ្ទាល់  
—OY TONGHENG—

រយៈពេល១ឆ្នាំបានកន្លងផុតទៅធ្វើការស្នើសុំលុយគេដងធ្វើអាជីវកម្មទីផ្សារបណ្តាញជាមួយក្រុមហ៊ុនផងវាពិតជាជៀសវាងដែលពិបាកបំផុតសម្រាប់មនុស្សដែលមិនសូវចេះដឹងអ្វីច្រើនដូចរូបលោក ។ ជីវិតនៃការរស់នៅបែបនេះវានិងមិននៅតែដដែលៗរហូតនោះទេ មានពេលមួយក្រុមហ៊ុនស៊ីកសេសមីនៅឯប្រទេសថៃបានរៀបចំកម្មវិធីសិក្ខាសាលាដ៏ធំមួយដែលមានឈ្មោះថា "WHY" ដែលការបណ្តុះបណ្តាលនោះធ្វើចេញផ្ទាល់ពីម្ចាស់ក្រុមហ៊ុនទាំងពីរគឺលោក CEO. Noppakrit Nithilertvijit និង DR. Sitthawee Kriatchawanun ព្រមទាំងបុគ្គលជោគជ័យជាច្រើនផ្សេងៗទៀត ។ លោកបាននិយាយថា កាលនោះខ្ញុំចង់ចូលរួមណាស់តែខ្ញុំអត់មានលុយ ពេលនោះខ្ញុំបានសម្រេចចិត្តលក់ម៉ូតូដែលជាទ្រព្យចុងក្រោយរបស់ខ្ញុំបានតម្លៃ 650\$ ហើយយកលុយទាំងអស់នោះទៅធ្វើ Passport និងចំណាយថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុក គឺអស់លុយ ។ ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ហើយភ្លាមៗនោះខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាទទួលបានថាមពល សាកថ្មីជីវិតពេញៗតែម្តង ហើយធ្វើអោយខ្ញុំយល់ថាជីវិតគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង យើងជាអ្នកទទួលខុសត្រូវ 100% រឿងមានក្រអែកក្រកល្មើយើងជាអ្នកកំណត់កុំបន្ទោសអ្នកដទៃ ។ ចាប់ពីពេលនោះមក បរិបទជីវិតនៃការរស់នៅរបស់លោកក៏ចាប់

ហើយរឹតតែពិសេសនោះគឺគ្រប់ដំណើរកម្សាន្តរបស់លោកគឺជាបន្ទុកនៃការចំណាយរបស់ក្រុមហ៊ុនទាំងអស់ ។ ផ្សារភ្ជាប់ជាមួយសម្មតិផលទាំងអស់នេះហើយទើបធ្វើឲ្យលោកបានកែប្រែជីវិតដ៏ល្អប្រសើរថ្មីមួយរួមទាំងមានសេរីភាព ពេលវេលាល្អៗសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សជាទីស្រឡាញ់របស់លោក ។



លោក តុងហេង កំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសថៃ

លោកបាននិយាយថា ថ្ងៃនេះខ្ញុំមានអារម្មណ៍រីកប្រសើរខ្លាំងណាស់ និងមានអារម្មណ៍ថាខ្លួនឯងសង្ហារជាងមុន ដោយចំណាយត្រឹមតែ 10\$សោះ អាចផ្លាស់ប្តូរជីវិតខ្ញុំ 100% ។ លទ្ធផលថ្មីដែលចូលមកក្នុងជីវិតខ្ញុំមួយនេះ ពេលខ្ញុំធ្វើវា ខ្ញុំផ្តោតប្រកាន់ភ្ជាប់គោលការណ៍ 4 យ៉ាងនេះជានិច្ច៖

1. ត្រូវមានចំណង់ និងគោលដៅច្បាស់លាស់
2. អភិវឌ្ឍន៍សមត្ថភាព
3. ផ្តើមធ្វើអោយចេញលទ្ធផល
4. ល្បឿនក្នុងការបញ្ជូនត



លោក តុងហេង កំឡុងពេលឡើងទទួលតំណែងកិត្តិយសនៅប្រទេសថៃ

លទ្ធផលថ្មីដែលចូលមកក្នុងជីវិតខ្ញុំមួយនេះ ពេលខ្ញុំធ្វើវាខ្ញុំផ្តោតប្រកាន់ភ្ជាប់គោលការណ៍ 4 យ៉ាងនេះជានិច្ច៖

- ត្រូវមានចំណង់ និងគោលដៅច្បាស់លាស់
- អភិវឌ្ឍន៍សមត្ថភាព
- ផ្តើមធ្វើអោយចេញលទ្ធផល
- ល្បឿនក្នុងការបញ្ជូនត

**OY TONGHENG**



ផ្តើមផ្លាស់ប្តូរ ទាំងការគិតនិងសម្រេចចិត្ត លោកចាប់ផ្តើមចេះអំពីការរៀបចំផែនការជីវិត តែមិនទាន់ពូកែក្នុងការធ្វើអាជីវកម្មប៉ុន្មាននោះទេ ដោយសារខុសផង សាកត្រូវផងហើយលទ្ធផលទទួលបាន



ក៏តិចតួចផងដែរ តែលោកនៅខិតខំបន្តព្យាយាមសិក្សាអត់ធ្មត់ រៀបចំគោលដៅនិងផែនការប្រចាំខែជាមួយ អាប៊ីឡាញ និងដោនឡាញ ដើម្បីចេញប្រតិបត្តិការរួមជាមួយការធ្វើខ្លួនយ៉ាងមានវិន័យនិងជ្រើសរើសផលិតផលមកធ្វើទីផ្សារឲ្យចំគោលដៅនោះគឺ



"ដឹកសិកម្មថ្ងៃរហូម" ការធ្វើយ៉ាងមានសុទ្ធាមិនគិតពេលវេលាថ្ងៃសៅរ៍ឬអាទិត្យអមជាមួយផែនការយុទ្ធសាស្ត្រច្បាស់លាស់នោះ វាពិតជាបានផលខ្ពស់ពិតមែន គាត់បានបន្តដឹកនាំអភិវឌ្ឍសកម្មភាពជាមួយ

ក្រុមការងារ រហូតដល់មានការគាំទ្រយ៉ាងខ្លាំងពីកសិករមកលើជីវភាពរួមនិងមានការពេញចិត្តពីដៃគូសហការទាំងចាស់ថ្មីមកចូលរួមធ្វើអាជីវកម្មជាបន្តបន្ទាប់ ។ មកទល់សព្វថ្ងៃនេះលោកទទួលបានការឡើងតំណែងជាបន្តបន្ទាប់រហូតមក ហើយថ្មីៗនេះក៏ទើបទទួលបានការឡើងតំណែងដែលខ្ពស់ជាងគេបំផុតប្រចាំនៅប្រទេសកម្ពុជានោះគឺតំណែង "Crown Diamond Q2" និងអាចសាងប្រាក់ចំណូលប្រចាំខែបានជាច្រើនដែលមនុស្សជាច្រើនរួមទាំងរូបលោកផ្ទាល់មិនធ្លាប់ប្រាថ្នានឹកដល់ថាវាជាការពិតនោះទេ ។ លើសពីនេះលោកទទួលបានដំណើរកម្សាន្តជាច្រើនទៅក្រៅប្រទេសក្នុងតំបន់អាស៊ីចំនួន 3ដង និងអឺរ៉ុប 1ដងក្នុងមួយឆ្នាំ ។





“អ្នកបានដឹងរឿងរ៉ាវដែលខ្ញុំរៀបរាប់ខាងលើអស់ហើយរួមសិនបើអ្នកមានការម្នាក់ ថាចង់មានអាជីវកម្មមួយជារបស់ខ្លួនឯង តែមិនមានដើមទុនច្រើន ហើយមិនដឹងចាប់ផ្តើមដោយវិធីណាមួយក៏ចូរប្របណ្តាញនេះអោយដូចម្តងមួយដែលអ្នកគួរតែ រៀនសូត្រ។”



ជាចុងក្រោយខ្ញុំសូមផ្តាំផ្ញើរ និងចែករំលែកវិធីសាស្ត្រសំខាន់ៗក្នុងការពិនិត្យមើលទៅលើធុរកិច្ចបណ្តាញដែលចាត់ទុកថាជាក្រុមហ៊ុនល្អដែលអ្នកគួរជ្រើសរើសធ្វើគឺត្រូវមានគុណសម្បត្តិ៥យ៉ាងនេះ ៖

1. ក្រុមហ៊ុន : មានទីតាំងច្បាស់លាស់ មានអញ្ញាប័ណ្ណត្រឹមត្រូវ មានសាខាច្រើនកន្លែង ម្ចាស់ក្រុមហ៊ុនមានចក្ខុវិស័យយូរអង្វែង និងមានចំនេះដឹងគ្រប់គ្រាន់
2. ផលិតផល : មានច្រើនមុខ មានគុណភាពល្អ តម្លៃសមរម្យ ជាផលិតផលចាំបាច់ដែលត្រូវប្រើ
3. គម្រោងទីផ្សារ : ងាយស្រួលយល់ សុវត្ថិភាព ធ្វើហើយបានលុយពិតទៅតាមគម្រោង មិនបោកប្រាស់
4. ក្រុមការងារ : មិនយកប្រៀបគ្នា ព្រមទាំងមានចំណេះដឹងគ្រប់គ្រាន់ក្នុងអាជីវកម្មមួយនោះ ធ្វើការជាក្រុម ចេះលើកទឹកចិត្តគ្នា ឧស្សាហ៍នឹងព្យាយាមសិក្សា
5. ប្រព័ន្ធ : មានប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស មានប្រព័ន្ធសម្រាប់ធ្វើការ មានឧបករណ៍គ្រប់គ្រាន់ ។

**" គុណសម្បត្តិទាំង ៥ចំណុចនេះ មាននៅក្រុមហ៊ុនស៊ីកសេសម៉ារ "**

លោកបានបន្តថា ខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនស៊ីកសេសម៉ារនិងមានការតាំងចិត្តរួមគ្នាធ្វើអោយក្រុមហ៊ុនមួយនេះរីកចម្រើនដល់លំដាប់កំពូលនៃធុរកិច្ចបណ្តាញក្នុងប្រទេសកម្ពុជា ។ គ្រប់ដៃគូអាជីវកម្មទាំងអស់ ត្រូវបានបណ្តុះបណ្តាលប្រកបទៅដោយក្រមសីលធម៌របស់ក្រុមហ៊ុនដើម្បីកាត់រីកចម្រើនរួមគ្នាយូរអង្វែង ។ ខ្ញុំសូមឧទ្ទិសភាពរីកចម្រើនដ៏រស់រវើកនេះជូនចំពោះអាប៊ុនប្រធានប្រុសវាសនានិងដោនឡាញព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ក្នុងចេតនាបំណងក្តីស្រឡាញ់ជូនពរអោយទទួលបាននូវភាពជោគជ័យគ្រប់ៗគ្នា ។

*LifeStyle* និងលទ្ធផលនៃភាពជោគជ័យ



**PRODUCT  
RESULT  
REVIEW**

**GROWING MORE**

**សូមថ្លែងអំណរគុណចំពោះការពេញចិត្តលើផលិតផល  
ច្រានហូម ផ្លាស់ របស់យើង**

**Double Power x2**  
ប្រូបាយកម៍វិជ្ជាជីវៈ គីមីវិទ្យា

លោក លេង ស៊ី ជាម្ចាស់ចម្ការដំឡូងមី  
ស្ថិតនៅភូមិតាជ្យ ឃុំគោកមៀត ស្រុកចូក ខេត្តបន្ទាយមានជ័យ



**ចម្ការដំឡូងមី**  
ដាំខែ ៦ កាត់ប្រើច្រានហូមនៅខែ ៩ កាត់ទទួលបានទិន្នផល ៦២ តោន  
មើមច្រើន មើមចំហាប់ណែនល្អ មានទម្ងន់ ជាតិស្ករ ក្នុងមួយហិកតា  
បានប្រាក់ចំណូលសរុប ៨ ម៉ឺនបាតក្នុងមួយហិកតា

លោក ស៊ុយ ឡេក ជាម្ចាស់ស្រែ  
ស្ថិតនៅ ភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម



**ដំណាំស្រូវ**  
ទិន្នផលកើនជាងមុន ៥០% ចន្លោះពី ៦ ទៅ ៧ តោនក្នុងមួយហិកតា  
ធ្វើឲ្យដំណាំជាតិជាងមុន ស្រូវមានទំងន់ ហើយកាត់បន្ថយដើម  
ទុនចែមឡើងវិញ



**ចម្ការសណ្តែកដី**



**ចម្ការពោត**



**ចម្ការកៅស៊ូ**




**ច្រានហូម ផ្លាស់**  
**Transform PLUS**

# ប្រកាសតំណែងកិត្តិយស


## អ្នកធុរកិច្ចសីកសេសម័រ សម្រាប់ខែ កក្កដា - សីហា 2021



អ្នកធុរកិច្ចតំណែង Platinum



LUY RANN



NEXT IS YOU



អ្នកធុរកិច្ចតំណែង Gold



MR.CHHEAT SOPHEAK



MR.HEM TOLA



NEXT IS YOU

លំដាប់រង្វាន់កិត្តិយសនៅ  
ក្រុមហ៊ុនសីកសេសម័រ



12. Crown Diamond



15. Royal Diamond



11. Black Diamond



14. Presidential Diamond



10. Blue Diamond



13. Imperial Diamond



9. Diamond



អ្នកធុរកិច្ចតំណែង Silver




MR. HENG VEASNA



MR. SAO VET



TOEK CHANTHA



EN SINA



PHAN SEUMINH



SUON NAK



8. Emerald



7. Sapphire



6. Ruby



5. Pearl



4. Platinum



3. Gold



2. Silver



1. Bronze



## អ្នកធុរកិច្ចតំណែង Bronze

1172920	NGON CHANTHA	1272862	UN SOPHAL
1181828	TOEM SRY	1275388	OUCH SOM ANG
1191651	CHEM THA	1276276	NANG CHANY
1198917	SOEK SARIYA	0937241	OEM ORN
1213475	TAING CHANTHOU		
1214551	YUN CHIN		
1216314	POR MONGHENG		
1219331	SENG SITHEA		
1220227	Soth Su		
1230990	THY NAN		
1241589	THUL SOPHORN		
1242987	CHRUN LEANG		
1243482	SOM NUON		
1245174	CHOEUN NEM		
1247573	MUN VON		
1248249	YET SOCHEATA		
1249895	KIM SREY MOM		
1252046	IM PHEARUN		
1255465	CHHONG CHHATT		
1255798	LIENG KIMCHHENG		
1261991	PHOEURK PHALLEAP		
1262393	SUN YEN		
1264079	CHORM SIRET		
1264771	MIECH SARUN		
1268640	SAN SOKHON		
1269077	TRI SOKNY		



**ដំណាំក៏ត្រូវការអាហារបំប៉នបន្ថែមមិនខុសពីមនុស្សយើងដែរ!!** ការឈឺថ្នាត់ផ្សេងៗអាចកើតមានឡើងចំពោះមនុស្សគ្រប់ភេទគ្រប់វ័យ ដែលបច្ច័យនៃការឈឺថ្នាត់ទាំងនោះ អាចបណ្តាលមកពីមេរោគដែលជ្រៀតពីខាងក្រៅរាងកាយចូលទៅ ឬក៏មេរោគដែលមាននៅក្នុងរាងកាយយើងស្រាប់។ នៅពេលដែលរាងកាយមានសភាពទន់ខ្សោយ ជំងឺក៏ចាប់ផ្តើមកើតឡើងដែរ ឬដោយសារអ្នកខ្លះអាចទទួលបាននូវសារធាតុអាហារដែលចាំបាច់មិនបានគ្រប់គ្រាន់ ក៏វាបង្កឲ្យមាននូវជំងឺខ្លះសារធាតុអាហារបានដែរ។ ប្រព័ន្ធភាពសុំចុះខ្សោយ បង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ

**ដំណាំនិងបន្លែបង្ការផ្សេងៗក៏ដូចគ្នាដែរ**

ប្រសិនបើមិនបានទទួលនូវសារធាតុអាហារអោយបានគ្រប់គ្រាន់ទៅក៏មិនអាចលូតលាស់ធំធាត់បានល្អដែរ។ ធ្វើឲ្យដំណាំមិនមាំមួន ប្រឈមចំពោះការឆ្លងរោគបានដោយងាយ។

អ្នកឯកទេសខាងជំងឺដំណាំ អាចធ្វើការសង្កេតទៅលើដំណើរការលូតលាស់នៃដំណាំតាមរយៈ ដើម ផ្លែ ផ្កា ស្លឹក ទោះជាជាក់ដី ស្រោចទឹកជ្រោយដី ប៉ុណ្ណា ប្រសិនបើដំណាំរបស់លោកអ្នកបង្ហាញអាការៈណាមួយក្នុងចំណោមនេះដូចជា ដំបៅស្លឹក រុញស្លឹក ឆេះស្លឹក ល្បើងស្លឹក ធ្លាក់ក្តិប ធ្លាក់ផ្កា ផ្លែបែក គុណភាពមិនល្អ ផ្លែក្រិន កំពឹកកំពក មិនធំ មិនវែង មិនធ្ងន់ មិនផ្អែម មិនច្រើនមិនបានទៅតាមរដូវកាលមានន័យថា

**ដំណាំរបស់លោកអ្នកកំពុងតែ...**

**“ខ្វះខាតនូវសារធាតុដី និងសារធាតុចាំបាច់ហើយ”**





**ដឹងឬអត់!** ចារុក្ខជាតិក៏ត្រូវការ **"អាហារបំប៉នដែរ"** រាមិនខុសពីមនុស្សយើងទេ  
 ព្រោះថាបើវា **ខ្វះខាតនូវសារធាតុចាំបាច់ និងសារធាតុអាហារបំប៉នបន្ថែម**.....  
 នឹងធ្វើឲ្យប្រព័ន្ធភាពស្រូបសំបូររបស់រុក្ខជាតិខ្សោយចុះ ឬ អាចធ្វើឲ្យរុក្ខជាតិអាចស្លាប់បាន

**តើអ្វីនៅ! តើជាសារធាតុចាំបាច់សម្រាប់ដំណាំ?**

ភាគច្រើនលោកអ្នកអាចនឹកដល់ដីគ្រាប់ ជាការពិតណាស់ ដីគ្រាប់មានតួនាទីនៅក្នុងការបំពេញនូវសារធាតុអាហារ ជួយឲ្យមានការផ្លាស់ប្តូរខាងផ្នែកគីមីក្នុងដី ដើម្បីចែបំប៉ន និងជំនួយដល់ការធំធាត់មែន ប៉ុន្តែទិន្នផលដែលទទួលបានពេញលេញ និងការលូតលាស់នៃផលដំណាំបានល្អប្រសើរយ៉ាងណានោះ វាអាស្រ័យលើសារធាតុអាហារសំខាន់ដែលមានលក្ខណៈចាំបាច់យ៉ាងខ្លាំងនៅក្នុងដី ដំណើរការនៃការបង្កើតអាហារសម្រាប់ដំណាំ " នោះគឺជា "សារធាតុអាហារបន្ទាប់ទីពីរ ឬសារធាតុអាហារបំប៉នបន្ថែម" របស់ដំណាំឬដីគីមីធម្មជាតិប្រភេទទឹក ឈ្មោះថា ច្រានហូម ផ្លាស់ (Transform Plus) រូបមន្តទី 1 និងរូបមន្តទី 2 នៅក្នុងពណ៌កែវផលិតផល growing more របស់ Successmore នេះឯង។



តាមធម្មតាដំណាំនឹងធ្វើការប្រើប្រាស់ប្រូតេអ៊ីនសារធាតុអាហារតាមរយៈប្រូសដេយប្រើរយៈពេលយូររាប់ខែ ធ្វើឲ្យដំណើរការនៃការលូតលាស់របស់ដំណាំមានភាពយឺតយ៉ាវនិងមានរយៈពេលយូរ។ ប៉ុន្តែសារធាតុអាហារបន្ទាប់ទី 2 ឬសារធាតុអាហារបំប៉នបន្ថែមរបស់ដំណាំ បានប្តូរទម្លាប់ប្រយោជន៍ខ្លួនកំណត់នៃដំណាំការប្រើប្រាស់សារធាតុអាហារខាងលើនេះ ដោយចូលទៅបំពេញបន្ថែមនូវសារធាតុអាហារ និងសារធាតុដើរសំខាន់ៗដែលដំណាំចាំបាច់ត្រូវតែមាន។ ធ្វើឲ្យផលដំណាំលូតលាស់ធំធេងល្អ ផ្តល់ទិន្នផលខ្ពស់ ហើសទាន់ចិត្ត កាត់បន្ថយទុនចំណាយរបស់កសិករទៅលើការប្រើប្រាស់ដីគ្រាប់ ដែលមានការបាត់បង់ដល់ទៅជាងពាក់កណ្តាលពេលដែលបានប្រើប្រាស់នៅលើដី។ ជាពិសេសសារធាតុនីត្រូសែន និងសារធាតុប៉ូតាស្យូមរបស់ផ្លែស្ពឺ ដំណាំអាចប្រើប្រាស់យកប្រយោជន៍បានត្រឹមតែ 10% នៃបរិមាណដែលបានប្រើប្រាស់ប៉ុណ្ណោះ។ ដោយផ្លែស្ពឺ ដែលនៅសល់ទាំងអស់នឹងធ្វើប្រតិកម្មជាមួយដី ក្លាយទៅជាសារធាតុដែលកកពិបាករលាយក្នុងទឹកដែលដំណាំមិនអាចប្រើប្រាស់បាន។

ក្នុងខណៈពេលដែល Transform plus រូបមន្តទី 1 និងរូបមន្តទី 2 មានសារធាតុបំប៉នម៉ែធម្មជាតិ ជួយទប់ស្កាត់ផលអវិជ្ជមាន និងផ្តល់នូវសារធាតុអាហារជាបន្តបន្ទាប់ឲ្យដល់ផលដំណាំ ដោយការបាញ់ស្រោចស្រពជ្រាបទៅផ្នែកខាងក្រោយនៃស្លឹករហូតទៅដល់មាត់របស់ស្លឹកដំណាំដោយផ្ទាល់។ ធ្វើឲ្យដំណាំអាចប្រើប្រាស់សារធាតុអាហារបាននៅក្នុងរយៈពេល 24 ម៉ោង ជាការកាត់បន្ថយពេលវេលានៅក្នុងការចម្រាញ់យកនូវសារធាតុអាហាររបស់ដំណាំ ដែលអាចធ្វើឲ្យកសិករទទួលបានផលយ៉ាងឆាប់រហ័ស មានទិន្នផលល្អ បង្កើនទុនបានលឿន សន្សំសំចៃដើមទុនពីការប្រើប្រាស់ដី និងសារធាតុគីមីផ្សេងៗក្នុងការសម្លាប់សត្វល្អិតទៀតផង។ ព្រោះក្នុងពេលដែលដំណាំមាំមួននិងធំធេងល្អហើយដំណាំ និងមានសមត្ថភាពធម្មជាតិក្នុងការការពារដោយខ្លួនឯងពីការបំផ្លាញផ្សេងៗ។

**ហេតុនេះហើយការប្រើប្រាស់នូវសារធាតុអាហារដើម្បីឲ្យដំណាំអាចប្រើប្រាស់យកនៅ ប្រើប្រាស់អោយបានច្រើនបំផុតនិងបាត់បង់តិចតួចបំផុតនោះ គឺជាយ៉ូឡូដេលសំខាន់!**



យើងមកស្តាប់បទពិសោធន៍ពិត នៃការធ្វើកសិកម្ម ដែលនរណាបានទិន្នផលយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ហើយបានផ្តល់នូវប្រាក់ចំណូលយ៉ាងច្រើនក្នុងរយៈពេលនិមួយៗ

## លោក អ៊ាំ ម៉ូ តំណែង Black Diamond

ជាម្ចាស់ចម្ការ ចន្ទី ស្ថិតនៅ ភូមិឈូក ឃុំតាប្រៀក ស្រុកចំការលើ ខេត្តកំពង់ចាម



"ខ្ញុំជាមនុស្សដែលមានភាពតស៊ូក្នុងជីវិត ហើយក៏ធ្លាប់ធ្វើ ផ្ទុកកិច្ចមកជាច្រើនក្រុមហ៊ុនហើយមកដែរ តែក៏មិនទទួលបាននូវភាពជោគជ័យដែលខ្លួនចង់បានឡើយដោយមានកត្តាជាច្រើន"



ចម្ការស្វាយចន្ទីរបស់លោក អ៊ាំ ម៉ូ




ទិន្នផលស្វាយចន្ទី

ពីមុនខ្ញុំបានប្រើដីផ្សេងៗជាច្រើន តែគ្រប់ដីទាំងអស់ទទួលបានផលតិចមែនទែនប្រហាក់ប្រហែលជាងមួយតោនក្នុងមួយហិចតា ។ ពេលខ្ញុំបានប្រើដីប្រែប្រួលធ្វើអោយខ្ញុំទទួលបានផលបីតោនទៅបួនតោនក្នុងមួយហិចតា មិនតែប៉ុណ្ណោះនៅពេលឆ្នាំបន្ទាប់ធ្វើឱ្យដំណាំកើនទិន្នផលជាលំដាប់ ។



នៅក្នុងពេលប្រើប្រាស់ប្រែប្រួលធ្វើឱ្យដំណាំរបស់ខ្ញុំមានការលូតលាស់ល្អមិនមានជំងឺផ្សេងៗផ្លែច្រើនមិនរោយផ្កាក្តីប្រគាប់សស្អាតមានទម្ងន់ស្រួលលក់តម្លៃថ្លៃឈ្នួលច្រើន ។ ជាចុងក្រោយខ្ញុំចង់អោយកសិករដាំដុះដំណាំមកប្រើដី ប្រែប្រួលដើម្បីឱ្យដំណាំលូតលាស់ល្អរបស់បានយូរបានផលច្រើនគ្រប់ដំណាំដើម.ផ្លែ.ផ្លែ.មើម.គ្រាប់.គឺទម្ងន់ធ្ងន់ល្អ.ល្អទាំងអស់ជាតិទាំងទិន្នផល ។ អ្នកបានប្រើហើយច្បាស់ជាជាប់ចិត្តដូចខ្ញុំ ។






# ប្រាណប្រដ ប្លាស់ Transform PLUS

## Double Power X2

ប្រមូលផលខ្ពស់ជាងគេ និងផលិតផល



ប្រមូលផលខ្ពស់  
**Transform Plus**

ប្រមូលផលខ្ពស់  
**Transform Plus**



# ងាយស្រួល ហើស ទាន់ចិត្ត ទទួលបានព័ត៌មានលឿន!

គ្រប់ព័ត៌មាន និងចំណេះដឹងទាំងអស់....

ក៏មាននៅទីនេះ!!



SCAN ME



Successmore Cambodia Official  
JOIN TELEGRAM នៅទីនេះ



Transform PLUS



# សួរ និងឆ្លើយសំណួរ



## 1 តើ Transform plus រូបមន្តទី1 និងទី2 គឺចាំបាច់ត្រូវតែប្រើប្រាស់ជាមួយគ្នាដែរឬទេ?

• ដើម្បីប្រសិទ្ធភាពល្អបំផុតគួរប្រើប្រាស់រួមគ្នា ដោយសារតែផលិតផល Transform plus រូបមន្តទី 1 អាចជួយបន្ថែមលើភាពរឹងមាំឲ្យដល់ដំណាំ ជួយឲ្យដំណាំទទួលបាននូវសារធាតុអាហារយ៉ាងពេញលេញនៅក្នុងរយៈពេលនៃការលូតលាស់។ រីឯ Transform Plus រូបមន្តទី 2 នឹងចូលទៅបន្ថែមនូវសារធាតុអ៊ីក្នុងអាហាររបស់ដំណាំ ដែលកំពុងត្រូវការឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលនៃការចេញផ្លែ ចេញផ្កា។ ហេតុនេះការធ្វើការរួមគ្នារវាងរូបមន្តទាំងពីរនេះនឹងជួយធ្វើឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ចំពោះផលដំណាំ។

## 3 តើ Transform Plus មានអាយុកាលប្រើប្រាស់ និងវិធីថែរក្សាទុកដាក់យ៉ាងដូចម្តេច ?

• ផលិតផល Transform Plus មានអាយុកាលប្រើប្រាស់រយៈពេលពីរឆ្នាំក្នុងករណីមិនទាន់បើកគម្របដប។ នៅពេលនាំយកផលិតផល Transform Plus លាយជាមួយទឹក គួរប្រើឱ្យអស់នៅក្នុងរយៈពេល 15 ថ្ងៃ ហើយគួរទុកដាក់ផលិតផល Transform Plus ឱ្យផុតពីកំដៅថ្ងៃ និងត្រូវក្រែកដបមុនប្រើប្រាស់ជានិច្ច។

## 2 តើសារធាតុអាហារបំប៉នបន្ថែមមានភាពសំខាន់ និងចាំបាច់យ៉ាងណាខ្លះចំពោះផលដំណាំ?

• ក្រៅពីដំណាំដែលត្រូវការនូវសារធាតុអាហារជាគោលរួមមាននីត្រូសែន ផូស្វ័រ និងប៉ូតាស្យូមហើយនោះ ដំណាំក៏ត្រូវការនូវសារធាតុអាហារបន្ថែមមិនចាញ់អាហារគោលប៉ុន្មានដែរ។ ប៉ុន្តែវាត្រូវការក្នុងបរិមាណតិចជាងសារធាតុអាហារគោល ប្រសិនបើដល់ដំណាំទទួលបាននូវសារធាតុអាហារមិនគ្រប់គ្រាន់ទេ វានឹងបង្ហាញឱ្យឃើញពីអាការៈខ្វះនូវសារធាតុអាហារចាំបាច់ផ្សេងៗដូចជា ដីចៅស្លឹក រុញស្លឹក ឆេះស្លឹក ល្បើងស្លឹក ធ្លាក់ក្តឹប ធ្លាក់ផ្កាផ្លែបែកជាដើម។ នោះមានន័យថាដំណាំកំពុងខ្វះខាតនូវសារធាតុអាហារបន្ថែមហើយ ហេតុនេះហើយបានជាសារធាតុអាហារបន្ថែម មានភាពសំខាន់យ៉ាងខ្លាំងចំពោះផលដំណាំ។

## 4 តើផលិតផល Transform Plus មានលក្ខណៈខុសប្លែកពីដីគ្រាប់ដែលប្រើនៅលើដីយ៉ាងដូចម្តេច ?

• ផលិតផល Transform Plus គឺជាការអភិវឌ្ឍន៍លើផ្នែកផ្តល់នូវសារធាតុអាហារតាមរយៈស្លឹក ដែលដំណាំអាចប្រើស្រូបយកសារធាតុអាហារទៅប្រើប្រាស់បានភ្លាមៗធ្វើឱ្យដំណាំទទួលបាននូវប្រសិទ្ធភាពខ្ពស់ពី Transform Plus បានយ៉ាងឆាប់រហ័សជាងដីគ្រាប់ដែលប្រើប្រាស់នៅលើដី។





# ជំងឺរបស់ដំណាំដែលខ្វះនូវសារធាតុអាហារូបត្ថម្ភ

**បញ្ហាជំងឺរបស់កសិករ** សម្រាប់ដំណាំយុទ្ធសាស្ត្រសំខាន់ៗ ក្រៅពីប្រើដើមទុនជាមួយនឹងការទិញពូជ ការរៀបចំដី និងចំណាយលើថ្លៃដីដែលមានតម្លៃថ្លៃហើយ បញ្ហាជំងឺមួយផ្សេងទៀតដែលពិបាកក្នុងការគ្រប់គ្រង និងមានហានិភ័យខ្ពស់ចំពោះកសិករនោះគឺ **ផលដំណាំដែលមានសុខភាពខ្សោយប្រឈមនឹងការកើតជំងឺ រហូតក្លាយទៅជាជំងឺរុក្ខជាតិជាច្រើនប្រភេទ។**

មូលហេតុធំៗដែលធ្វើឲ្យផលដំណាំមានសុខភាពខ្សោយប្រឈមនឹងការកើតជំងឺ គឺដំណាំមានការខ្វះខាតនូវសារធាតុអាហារដែលចាំបាច់ ចំពោះការលូតលាស់ធំធាត់។ ធ្វើឱ្យប្រសិនដើម ព្រមទាំងស្លឹកគ្មានភាពរឹងមាំ ធ្វើឲ្យដំណាំទន់ជ្រាយ បាត់បង់នូវប្រព័ន្ធភាពស៊ាំបង្កឱ្យកើតនូវជំងឺផ្សេងៗ។ គ្មានលទ្ធភាពផ្តល់ទិន្នផលបានល្អ ឬក៏ដំណាំងាប់ទៅតែម្តង ធ្វើឲ្យកសិករទទួលបានទិន្នផលទាប ឬទិន្នផលមានគុណភាពមិនល្អ ធ្វើឲ្យកសិករខាតបង់អស់ដើមអស់ចុង ធ្លាក់ខ្លួនក្រមិនអាចក្រោកឈរបានទៅទៀត ។

បច្ចុប្បន្នដែលដំណាំត្រូវការដើម្បីប្រើប្រាស់ក្នុងការលូតលាស់ធំធាត់មានដូចជា ទឹកធាតុអាហារូបត្ថម្ភ និងកម្រិតថ្លៃ។ នៅមានសារធាតុអាហារចាំបាច់ចំពោះផលដំណាំចំនួន 16 មុខផ្សេងទៀត ៣មុខក្នុងចំណោមនោះ បានមកពីបរិយាកាសមានដូចជា អ៊ីកស៊ីសែន កាបូនឌីអុកស៊ីត និងអ៊ីដ្រូសែន ៣មុខក្នុងចំណោមអាហារគោលមានដូចជា នីត្រូសែន (N) ផូស្វ័រ (P) និងប៉ូតាស្យូម (K) ។ 10 មុខផ្សេងទៀតសម្រាប់សារធាតុអាហារបំប៉នបន្ថែមមាន កាល់ស្យូម ម៉ាញ៉េស្យូម ស្ពាន់ដែរ និង 8 មុខនៃសារធាតុអាហារបន្ថែមមានដូចជា ដែក ស៊ីនក បរ៉ាស៊ីត ទង់ដែង ម៉ង់កាណេស ម៉ូលីបដេន ក្លរីន និង នីកែល សុទ្ធតែមានភាពសំខាន់ដល់ការលូតលាស់របស់ដំណាំគ្រប់ប្រភេទ និងផ្តល់ភាពមាំមួនធំធាត់ចំពោះផលដំណាំផងដែរ។ ប៉ុន្តែកសិករមួយផ្នែកធំតែងតែខ្វះការយល់ដឹងនិងពុំបានស្គាល់ពីសារធាតុអាហារបន្ថែមឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យពួកគាត់មិនបានប្រើប្រាស់នូវសារធាតុអាហារបំប៉នបន្ថែមនេះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ធំធាត់របស់ផលដំណាំ ធ្វើឱ្យដំណាំទន់ជ្រាយមិនអាចប្រយុទ្ធតតាំងជាមួយនឹងបរិស្ថាននៅជុំវិញបាន ទីបំផុតផលដំណាំមានជំងឺ មិនអាចមានលទ្ធភាពផ្តល់ទិន្នផលបានគាប់ប្រសើរ។



## សារធាតុអាហារបំប៉នបន្ថែមមានភាពសំខាន់ដល់ការលូតលាស់ធំធាត់ និងបង្ការកុំឱ្យផលដំណាំមានជំងឺដូចតទៅនេះ

- **សារធាតុកាល់ស្យូម** មានតួនាទីពាំនាំនូវសារធាតុអាហារផ្សេងៗទៅកាន់ផលដំណាំ ធ្វើឱ្យកោសិកាដំណាំមានការផ្សារភ្ជាប់គ្នាជាសាច់តែមួយបានយ៉ាងរឹងមាំ ធ្វើឱ្យដំណាំមានកម្លាំងក្នុងការស្រូបយកនូវសារធាតុ នីត្រូសែន ផូស្វ័រ និងកាល់ស្យូមបានយ៉ាងល្អ។ ជួយឲ្យដើមនិងប្រសមានជំហររឹងមាំ បង្កើតបាននូវប្រព័ន្ធភាពស៊ាំ អាចទ្រាំទ្រទប់ទល់ចំពោះការវាយលុក ពីជំងឺនិងសត្វល្អិតផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ប្រសិនបើខ្វះនូវសារធាតុកាល់ស្យូមនេះហើយ វានឹងធ្វើឲ្យយើងមើលឃើញត្រួយដំណាំដែលទើបលាស់ថ្មីមានលក្ខណៈជាពណ៌លឿងជាំ ស្លោកស្រពោន នៅជុំវិញស្លឹក និងរុញជាលក្ខណៈរលកៗ ហើយផ្កាងាយនឹងរុះរាញ់ទៀតផង ។



■ **សារធាតុម៉ាញ៉េស្យូម** គឺជាធាតុមួយដ៏សំខាន់ក្នុងការបង្កើត ក្លរូហ្វីល ជួយធ្វើអោយដំណាំមានពណ៌បៃតងទាំងដើមហើយនិង ស្លឹក។ ធ្វើឱ្យដំណាំចម្រាញ់យកសារធាតុអាហារបានល្អ ជួយ អោយដំណាំអាចទ្រាំទ្រចំពោះស្ថានភាពធាតុអាកាសមិនល្អ និង អាចទ្រាំទ្រចំពោះជម្ងឺផ្សេងៗបានទៀតផង។ ចំពោះដំណាំដែល ត្រូវការការផលិតឲ្យមានរសជាតិផ្អែមដូចជា អំពៅ ពោត ជំទូង បារាំង ធុរេន ។ល។ វាត្រូវការនូវសារធាតុម៉ាញ៉េស្យូមច្រើនជាង ដំណាំផ្សេងៗ។ ប្រសិនបើខ្វះនូវសារធាតុម៉ាញ៉េស្យូម ដំណាំនិង មានលក្ខណៈជាពណ៌ស្ករនៅជុំវិញស្លឹក ចុងស្លឹកស្លូតស្លាកទៅជា ពណ៌ស្ករ ដើមដំណាំមានលក្ខណៈរវាត់ ងាយនឹងដួលបាក់ ផ្តល់ ផលយឺតយ៉ាវ គ្មានគុណភាព រសជាតិមិនល្អមិនផ្អែមជាដើម។

■ **សារធាតុស្កាន់ដេរ** ជួយដល់ការបង្កើត ក្លរូហ្វីល និងស្រោចស្រង់ នូវសារធាតុប្រូតេអ៊ីន ជំនួយដល់ការធ្វើចលនាការដកដង្ហើមរបស់ ដំណាំ ដើម្បីសាងសង់ថាមពល។ ជួយដល់ការលូតលាស់ធំធេង របស់ប្រុស ហើយនិងគ្រាប់ ធ្វើអោយដំណាំមានភាពរឹងមាំអាច ទ្រាំទ្រជាមួយនឹងធាតុអាកាសត្រជាក់បាន។ ប្រសិនបើខ្វះនូវសារ ធាតុស្កាន់ដេរ ដំណាំនិងមានទំហំស្លឹកតូច ពណ៌លឿងជាំនៅទូទាំង ស្លឹក ស្លឹកលូតលាស់យឺតយ៉ាវមានលក្ខណៈក្រិន និងផ្តល់ទិន្នផល ទាបគ្មានគុណភាពល្អ។

■ **សារធាតុដែក** ជាសារធាតុអាហារដែលចាំបាច់ចំពោះការបំប៉ន និងការបង្កើតក្លរូហ្វីល មានគុណសម្បត្តិក្នុងការជួយជំរុញដល់ ការដកដង្ហើម ការលូតលាស់ និងកាត់បន្ថយនូវសារធាតុពុល ចំពោះផលដំណាំ។ ប្រសិនបើខ្វះនូវសារធាតុដែកនេះ ស្លឹកដំណាំ នឹងមានលក្ខណៈជាពណ៌បៃតងលាយលឿង បើខ្វះក្នុងកម្រិតខ្លាំង ត្រូវដំណាំនឹងមានសភាពទៅជាពណ៌ស ងាយដាច់ជ្រុះ ដើម ដំណាំមានលក្ខណៈរវាត់ហើយក្រិន ផ្តល់ទិន្នផលតិច។

■ **សារធាតុស័ង្កសី**មានតួនាទីបង្កើតអ័រម៉ូនឲ្យឆាប់ចេញផ្កា ដូចជា ជាផ្លែឆាប់ផ្កា ជួយឲ្យរឹងមាំ កាត់បន្ថយការជ្រុះផ្លែជ្រុះផ្កា ជួយទប់ ទល់ជាមួយនិងជំងឺផ្សេងៗ អាចទ្រាំទ្រចំពោះធាតុអាកាសត្រជាក់ និងក្តៅបានយ៉ាងល្អ។ ជួយអោយដំណាំលូតលាស់ធំធេងបាន ទៀងទាត់ ប្រសិនបើខ្វះសារធាតុស័ង្កសីនេះនឹងធ្វើឲ្យស្លឹកដំណាំ មានលក្ខណៈរេះ ក្លាយទៅជាពណ៌លឿងនិងក្រិន ស្លឹកតូច ដើម រវាង លូតលាស់យឺតយ៉ាវ មិនសូវចេញផ្កា បានទិន្នផលទាប ផ្លែ ស្លេក សំបកក្រាស់ និងមានទឹកតិច។

■ **សារធាតុប័រ៉ូន** ជួយឲ្យប្រុសដំណាំបឺតស្រូបយកសារធាតុកាល់ ស្យូមហើយនិងនីត្រូសែន ទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពជួយ អោយដំណាំលូតលាស់ធំធេង បែកត្រួយ ជួយបង្កើនការចេញផ្កា ជួយឱ្យមានផ្កាច្រើន បង្កើនទាំងគុណភាព រសជាតិ ទំហំ ទម្ងន់ របស់ផលដំណាំបានល្អ។ ប្រសិនបើដំណាំខ្វះសារធាតុប័រ៉ូនដើម នឹងក្រិនតូច ត្រូវមានលក្ខណៈទន់ហើយស្លើងខ្លាំង ការបែកមែក និងការចេញផ្លែមិនបានល្អ ផ្លែតូច គ្មានទម្ងន់ គ្មានរសជាតិ។

■ **សារធាតុទង់ដែង** ជាធាតុមួយដែលមានតួនាទីជំរុញដល់ដំណើរ ការផ្សេងៗរបស់ដំណាំឲ្យមានលក្ខណៈតាមធម្មតា ដូចជា ការដកដង្ហើម ការបន្ថែមក្លរូហ្វីល ដំណើរការរបស់អង់ស៊ីម ( Angsaim ) ដែលជាប្រយោជន៍សម្រាប់ការចម្អិនអាហារ។ ជំនួយដល់ការចេញផ្លែចេញផ្ការបស់ដំណាំ។ ប្រសិនបើខ្វះ សារធាតុទង់ដែង នឹងធ្វើឲ្យដំណាំមានលក្ខណៈជាពណ៌លឿង រុញកោង គល់ស្លឹកខ្លី ស្រូវមិនចេញគ្នា ដើមភ្លើ ដើមក្រិន បែកមែក ជាងកាន់តែតិច លូតលាស់យឺត ទិន្នផលទាប។



■ **សារធាតុម៉ង់កាណេស** ជួយដល់ ការទប់ ទល់ជាមួយនិងពន្លឺ កម្ដៅ និងដំ ណើរការរបស់អង់ស៊ីមមានគុណប្រយោជន៍ ប្រហាក់ប្រហែលទៅនឹងសារធាតុដែកដែរ។

ជួយផ្លាស់ប្តូរថាមពល ចេញពីពន្លឺព្រះអាទិត្យទៅជាថាមពល គីមីសង្គ្រោះ បង្កើតប្រូតេអ៊ីនក្នុងដំណាំឲ្យទៅជាម្សៅនិងស្ករ។ បើជាប្រភេទផ្លែឈើ នឹងបង្កើនឲ្យមានរសជាតិកាន់តែផ្អែម។ ប្រសិនបើខ្វះសារធាតុម៉ង់កា ណេស ដំណាំនិងមានលក្ខណៈជាពណ៌លឿង ស្លឹកត្រួយលាស់ចេញ មកថ្មីមានលក្ខណៈក្រិនទន់ស្លើង ស្លឹកចាស់មានអុជៗជាពណ៌ស្ករចុង ស្លឹកស្លូត ដើមទាបក្រិន ផ្លែមិនផ្អែម ទិន្នផលមិនបានល្អ។

■ **សារធាតុម៉ូលីបេដិន** ជួយជំរុញអោយដំណាំមានពណ៌ខៀវស្រស់ ជួយ បង្កើនក្លរូហ្វីល ជម្រុញការលូតលាស់របស់ដំណាំ ធ្វើឲ្យផ្តិតផ្តាស់ និងទុំបាន លឿន។ ប្រសិនបើខ្វះសារធាតុម៉ូលីបេដិន ស្លឹកដំណាំនិងមានលក្ខណៈ រុញកោង នៅចុងស្លឹកនិងបរិវេណជុំវិញស្លឹកមានលក្ខណៈស្លូត ស្លឹក ផ្លាស់ប្តូរទៅជាពណ៌ទឹកក្រូច ចេញផ្លែផ្កាមានលក្ខណៈក្រិនតូច ផ្តល់ផល អោយយឺត ទិន្នផលគ្មានគុណភាព។

■ **សារធាតុក្លរូរីន** មានភាពសំខាន់ចំពោះការស្រូបយកពន្លឺកម្ដៅ ដើម្បី ទ្រទ្រង់ដល់ការលូតលាស់។ ប្រសិនបើខ្វះសារធាតុ ក្លរូរីននឹងធ្វើឲ្យស្លឹក ដំណាំស្រពោនស្លិត ជុំវិញស្លឹកមានលក្ខណៈជាពណ៌លឿងជាំ កន្លែង ខ្លះក្រៀមងាប់ ចំណែកត្រួយថ្មី នឹងមានលក្ខណៈជាពណ៌សស្លេកក្នុង ខណៈដែលស្លឹកចាស់ខ្លះមានពណ៌បៃតងស្រស់ គ្មានការលូតលាស់ធំធេង និងទទួលបានទិន្នផលតិច។

■ **សារធាតុនីកែល** មានតួនាទីជួយសម្របសម្រួលនីត្រូសែនឲ្យស្ថិតនៅ ក្នុងកម្រិតមួយដែលដំណាំអាចយកទៅប្រើប្រាស់បានងាយស្រួលនឹង មានភាពចាំបាច់ដល់ដំណើរការបឺតស្រូបយកសារធាតុដែករួមទាំងជួយ ដល់ដំណើរការលាសរបស់ត្រូវដំណាំផងដែរ។ ប្រសិនបើដំណាំទទួល សារធាតុនេះពុំគ្រប់គ្រាន់នឹងធ្វើឲ្យទិន្នផលធ្លាក់ចុះមិនបានច្រើន។

**ហេតុនេះហើយទើបសារធាតុអាហារបំប៉នបន្ថែមមានភាព សំខាន់ និងចាំបាច់យ៉ាងខ្លាំងចំពោះដំណាំគ្រប់ប្រភេទ** ដំណាំគួរ ទទួលបាននូវសារធាតុអាហារបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់។ លើកលែង តែបានទទួលការប្រើប្រាស់ នូវសារធាតុអាហារគោលដូចជា ដី NPK ប៉ុណ្ណោះ។ នៅពេលដំណាំទទួលបានសារធាតុអាហារបំប៉នគ្រប់គ្រាន់ ហើយវានឹងជួយឱ្យដំណាំមានការលូតលាស់ធំធេងល្អ មានប្រព័ន្ធភាព ស្ដាំល្អ អាចបង្កើននូវទិន្នផលខ្ពស់ប្រកបដោយមានប្រសិទ្ធភាព។ កសិករ ទទួលបានទិន្នផលដែលមានគុណភាពនិងបរិមាណកាន់តែច្រើននឹងជួយ ឱ្យប្រជាកសិករមានជីវភាពកាន់តែល្អប្រសើរឡើងផងដែរ។



# Did You KNOW?

## ដឹងឬអត់...

## តើដីគឺធម្មជាតិ គឺជាអ្វី?

ដំណាំត្រូវការនូវសារធាតុអាហារក្នុង ការលូតលាស់ធាតុនិងបង្កើនទិន្នផល បច្ចុប្បន្នដែលមានផលប្រយោជន៍ចំពោះដំណាំ មានដូចជា ទឹក អាកាសធាតុ និងពន្លឺថ្ងៃ រួមទាំង សារធាតុអាហារដែលមានភាពចាំបាច់ចំពោះ ដំណាំចំនួន 16 មុខផ្សេងទៀតរួមមាន

- សារធាតុ 3 មកពីអាកាសធាតុមាន អុកស៊ីសែន កាបូនឌីអុកស៊ីត និងអ៊ីដ្រូសែន
- សារធាតុ 3 ជាសារធាតុអាហារគោលមាន នីត្រូសែន (N) ផូស្វ័រ(P) និងប៉ូតាស្យូម(K)
- សារធាតុ 10 មុខដែលជាសារធាតុអាហារបំប៉ន បន្ថែមមាន កាល់ស្យូម ម៉ាញ៉េស្យូម ស្ពាន់ដែក ហ្វូស្វ័រ ទង់ដែង កូប៉ែរ ម៉ង់កាណេស ម៉ូលីបដេន ស៊ីនីស ហើយនិងដែក ។

ដី ជាធាតុរួមផ្សំនៃសារធាតុអាហារដែលចាំ បាច់សម្រាប់ការលូតលាស់របស់ដំណាំប្រសិន បើធាតុរួមផ្សំនោះជាសារធាតុសរីរាង្គ ហៅថាដី សរីរាង្គ មានដូចជាដីកំប៉ុស្តដីលាមកសត្វដែល មានសារធាតុអាហារចាំបាច់គ្រប់មុខចំពោះ ដំណាំ ប៉ុន្តែមានបរិមាណតិចតួច ។ ប្រសិនបើ ធាតុរួមផ្សំនៅក្នុងដីជាសារធាតុ សរីរាង្គ តែងតែ ផលិតឡើងតាមលក្ខណៈគីមីដែលមានឈ្មោះ ថាដីគីមីដោយភាគច្រើនគឺជាអាហារគោល NPK ។ ក្រៅពីដីNPK ដែលដំណាំត្រូវការហើយ នោះ នៅមានសារធាតុអាហារបំប៉នបន្ថែម សម្រាប់ដំណាំដែលត្រូវការជាចាំបាច់ផងដែរ ព្រោះវាអាចជួយឲ្យដំណាំរឹងមាំ និងលូតលាស់ ធំធេងបានល្អ ព្រមទាំងជួយបង្កើននូវទិន្នផល ចំពោះដំណាំផងដែរនោះគឺ សារធាតុអាហារ បំប៉នបន្ថែមសម្រាប់ដំណាំ ឬអាចហៅបាន ម្យ៉ាងទៀតថាដីគីមីធម្មជាតិ ។





# ដីគីមីធម្មជាតិមាន “4 ប្រភេទ

- ដីប្រភេទគ្រាប់ សំដៅដល់ដីដែលឆ្លងកាត់ការផលិតពីវត្ថុធាតុដើមផ្សេងៗដែលមានលក្ខណៈជាគ្រាប់ ។
- ដីប្រភេទស្រកា សំដៅដល់ដីដែលឆ្លងកាត់ការផលិតពីវត្ថុធាតុដើមផ្សេងៗដែលមានលក្ខណៈជាស្រកាកម្រូបបញ្ចូលគ្នា។
- ដីប្រភេទម្សៅ សំដៅដល់ដីដែលឆ្លងកាត់ការផលិតពីវត្ថុធាតុដើមផ្សេងៗដែលមានលក្ខណៈជាម្សៅមករូបបញ្ចូលគ្នា។
- ដីប្រភេទទឹក សំដៅដល់ដីដែលឆ្លងកាត់ការផលិតពីវត្ថុធាតុដើមផ្សេងៗដែលមានលក្ខណៈជាទឹក ។

បច្ចុប្បន្ននេះដីគីមីធម្មជាតិដែលទទួលបានការពេញនិយមក្នុងការប្រើប្រាស់បំផុតនោះគឺ ដីប្រភេទទឹក ។



ដីគីមីធម្មជាតិប្រភេទទឹក ជាសារធាតុងាយរលាយ ដែលចាញ់ស្រោចស្រពទៅលើស្លឹកដើម្បីផ្តល់សារធាតុអាហារដល់ដំណាំ ធ្វើឱ្យដំណាំអាចប្រើស្រូបយកតាមរយៈស្លឹកទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស។ ជួយឱ្យមានរបស់ស្លឹក(ផ្នែកខាងក្រោមរបស់ស្លឹក)បើកចំហរជានិច្ច។ ធ្វើឱ្យដំណាំទទួលបាននូវសារធាតុអាហារកាន់តែច្រើន និងកាន់តែលឿនដោយដំណើរការនៃការផលិត បានធ្វើឱ្យសារធាតុអាហារស្ថិតនៅក្នុងលក្ខណៈជាប្រតិកម្ម Chelation ដែលជាការរួមបញ្ចូលគ្នាខាងផ្នែកគីមីវិវាងសារធាតុសរីរាង្គហើយនិងសារធាតុដីផ្សេងៗ រហូតក្លាយទៅជាចំណែករួមផ្សំបញ្ចូលគ្នាមួយបានយ៉ាងល្អ នៅក្នុងលក្ខណៈជាម៉ូលីគុលនិងមិនផ្តល់ឱកាសឱ្យអង្គធាតុបំផ្លាញផ្សេងៗចូលទៅធ្វើប្រតិកម្មបាន វាអាចរលាយនៅក្នុងទឹកគ្រប់ប្រភេទបាន មិនកកជាមួយគ្នាក្លាយជាកំណកធ្វើអោយសារធាតុអាហារអាចនៅបានក្នុងរយៈពេលកាន់តែយូរ។

ប្រសិនបើដំណាំមានជំងឺឬត្រូវការសារធាតុអាហារបន្ថែមដំណាំនឹងបង្ហាញឱ្យឃើញពីអាការៈផ្សេងៗដូចជា ស្លឹកមានអុណិកលឿងដូចច្រេះស្លឹកជាលក្ខណៈគ្រិនខ្មៅខ្លាំង ត្រួយមិនបែកចេញពីគ្នា រុញខុបទៅខាងមុខ ស្លឹកមានទំហំតូច ត្រួយមានអុណិកស្រព្វល្អ។ ដោយសារដំណាំខ្វះសារធាតុអាហារចាំបាច់ធ្វើឱ្យប្រព័ន្ធភាពសំរាប់របស់ដំណាំបាត់បង់ ដែលអាចធ្វើឱ្យដំណាំឆាប់រលាយបាន ទើបចាំបាច់ត្រូវតែបំប៉ននូវសារធាតុអាហារដែលដំណាំត្រូវការបន្ថែមដើម្បីអោយដំណាំមានការលូតលាស់ធំធេងនិងរឹងមាំ ទទួលបានទិន្នផលខ្ពស់ដែលមានបរិមាណហើយនិងគុណភាពល្អបំផុត អាចជួយកាត់បន្ថយការចំណាយដើមទុននិងជួយលើកកម្ពស់កម្រិតជីវភាពដល់កសិករ ដោយបានជួយកាត់បន្ថយដើមទុននិងជួយបង្កើនទិន្នផលបានកាន់តែច្រើន ធ្វើឱ្យកសិករមានជីវភាពកាន់តែប្រសើរឡើង ។



**MORE GURU** មួយច្បាប់នេះនឹងធ្វើការចែករំលែកអំពីកត្តាដែលនាំឱ្យមានភាពជោគជ័យក្នុងធុរកិច្ចបណ្តាញ ទៅតាមគោលការណ៍ Successmore ដែលបែងចែកជា 4 ក្រុមនៃភាពជោគជ័យដែលលោកអ្នកត្រូវតែផ្តោត រួមមានដូចតទៅនេះ



- 01

បច្ច័យនៃការប្រើប្រាស់ឧបករណ៍ក្នុងប្រព័ន្ធដើម្បីក្លាយជាម្ចាស់អនុភាព
- 02

បច្ច័យនៃភាពជោគជ័យដែលទាក់ទងទៅនឹងគំនិត និងស្មារតី
- 03

បច្ច័យនៃភាពជោគជ័យដែលទាក់ទងទៅនឹងទេពកោសល្យ ក្នុងការពង្រីកការធ្វើធុរកិច្ច
- 04

បច្ច័យនៃការកសាងវប្បធម៌សហគមន៍ដែលមានចំណូលចិត្តតែមួយ

# បច្ច័យ...នៃភាពជោគជ័យ!

## ដែលលោកអ្នក... ត្រូវផ្តោតយក...

### 01 បច្ច័យនៃការប្រើប្រាស់ឧបករណ៍ក្នុងប្រព័ន្ធដើម្បីក្លាយជាម្ចាស់អនុភាព

- ធ្វើខ្លួនជាគំរូនៅក្នុងការប្រើប្រាស់ឧបករណ៍ក្នុងប្រព័ន្ធដែលមានដូចជា ការចូលរៀន ការប្រើប្រាស់នូវទំនាក់ទំនងផ្សេងៗ ការរួមសហការលើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយប្រព័ន្ធ និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាអ្នកដែលមានសមត្ថភាពអាចបន្តគោលការណ៍គ្រឹះរបស់ប្រព័ន្ធបាន ។
- ការអូសទាញមនុស្សនៅក្នុងសហគមន៍ឱ្យមកប្រើប្រាស់ប្រព័ន្ធដូចដែលអ្នកកំពុងបានប្រើប្រាស់ ព្រមទាំងណែនាំអោយពួកគេជំរុញតៗគ្នាបន្តទៀត ។ ប្រសិនបើអ្នកអាចធ្វើបានដោយជោគជ័យ សហគមន៍របស់អ្នកនឹងពោរពេញទៅដោយបរិយាកាសអ្នកមានចំណេះដឹង មានអនុភាព និងយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធ ដែលធ្វើឱ្យសហគមន៍របស់លោកអ្នកមានភាពរីកចម្រើនធំធេងទៅមុខបានយ៉ាងឆាប់រហ័ស និងយូរអង្វែង ។

### 02 បច្ច័យនៃភាពជោគជ័យដែលទាក់ទងទៅនឹងគំនិត និងស្មារតី

- ត្រូវមានគំនិតវិជ្ជមាន សម្លឹងមើលឃើញពីឱកាសដែលអាចទៅរួចជានិច្ច ។ ព្រោះថា បើលោកអ្នកមានគំនិតអវិជ្ជមាន មើលឃើញតែពីឧបសគ្គ និងបញ្ហាហើយ អ្នកនឹងគ្មានថាមពលគ្រប់គ្រាន់ក្នុងការនាំខ្លួនឯងឈានឆ្ពោះទៅរកភាពជោគជ័យបានឡើយ ។
- លោកអ្នកត្រូវតែមានស្មារតីជាអ្នកប្រកបមុខរបរធ្វើធុរកិច្ចរបស់ Successmore ដែលអ្នកបានជ្រើសរើស ។ ប្រសិនបើបេះដូងលោកអ្នក គិតធ្វើនៅក្នុងកម្រិតជាអ្នកស៊ីល្អល លោកអ្នកនឹងគ្មានទស្សនវិស័យគ្រប់គ្រាន់ ដើម្បីប្រឹងប្រែងតទៅមុខទៀតបានឡើយ ។ ប្រសិនបើលោកអ្នកប្រកាន់ភ្ជាប់នូវស្មារតីជាអ្នកប្រកបការងារ លោកអ្នកប្រាកដជាអាចធ្វើឱ្យខ្លួនឯងឈានទៅដល់កម្រិតមួយនៃភាពទទួលខុសត្រូវខ្ពស់ និងមានភាពអំណត់តស៊ូដើម្បីជីវិតលោកអ្នកតទៅមុខទៀតបាន ។

### 03 បច្ច័យនៃភាពជោគជ័យដែលទាក់ទងទៅនឹងទេពកោសល្យ ក្នុងការពង្រីកការធ្វើធុរកិច្ច

- ត្រូវអភិវឌ្ឍន៍និងពង្រឹងសមត្ថភាពខ្លួនឯងទៅលើចំណុចគោលទាំង 7 យ៉ាង ទាក់ទងនឹងកិច្ចការជាមូលដ្ឋានរួមមាន ការស្វែងរកមនុស្សដែលមានបំណងប្រាថ្នា ការបង្កើតនូវទំនាក់ទំនង ការស្វែងរកនូវសេចក្តីត្រូវការ ការណែនាំប្រកបដោយការបញ្ចប់នូវទស្សនៈផ្ទុយ ការបិទការលក់ និងការតាមដានលទ្ធផល ។ ប្រសិនបើលោកអ្នកពូកែលើចំណុចគោលទាំង 7 យ៉ាងនេះលោកអ្នកនឹងមានជំនឿចិត្តមានភាពរីករាយជាលក្ខណៈធម្មជាតិក្នុងការប្រកបមុខរបរ ធ្វើឱ្យលោកអ្នកទទួលបាននូវលទ្ធផលនិងការគាំទ្រមកជាមួយដែរ ។
- ពង្រឹងសមត្ថភាពអោយបានខ្លាំងពូកែលើចំណុចគោលទាំង 7 យ៉ាង ទាក់ទងជាមួយនិងការគ្រប់គ្រងក្នុងសហគមន៍ដូចជា វិវឌ្ឍន៍ក្នុងការសម្លឹងមើលមនុស្ស ការរៀបចំផែនការ ការប្រមើលមើលនូវសភាពការណ៍ ការទំនាក់ទំនង ការប្រើប្រាស់ប្រព័ន្ធ ការបង្កើតនូវភាពទាក់ទាញ ការជំរុញអោយមានអនុភាពបន្តនិងទេពកោសល្យ ។ ប្រសិនបើលោកអ្នកអាចអភិវឌ្ឍន៍ខ្លួនឯងរហូតអាចប្រើប្រាស់នូវចំណុចគោលទាំង 7 យ៉ាងនេះបានល្អ លោកអ្នកនឹងអាចកសាងនូវសហគមន៍ ដែលជាបណ្តាញមួយដ៏ធំអាចក្លាយជាអ្នកដឹកនាំដ៏មានពូកែម្នាក់ អាចដឹកនាំមនុស្សទៅកាន់ចំណុចផ្លាស់ប្តូរនៃជីវិត ។ នៅទីបំផុតអ្នកនឹងក្លាយជាមនុស្សជោគជ័យបំផុតនៅក្នុងជីវិត ។

### 04 បច្ច័យនៃការកសាងវប្បធម៌សហគមន៍ដែលមានចំណូលចិត្តតែមួយ

- វប្បធម៌សហគមន៍ ដែលត្រូវបានបង្កើតឡើងចេញពីចំណូលចិត្តមួយដ៏ត្រឹមត្រូវនិងការជួយលើកកម្ពស់នូវការរីកចម្រើនធំធេងរបស់ក្រុម វាគឺជាឫសគល់មួយដ៏រឹងមាំបំផុត ។ ដូច្នេះអ្នកត្រូវតែជ្រើសរើសយកនូវចំណូលចិត្តណាមួយដើម្បីធ្វើការអនុវត្តន៍ ដូចជាការបើកចិត្តរៀនសូត្រ ការជួយទុក្ខជនៈគ្នា ការចែករំលែកគ្នាជួយក្រុមឱ្យមានលទ្ធផលល្អ ។ ភាពស្មោះត្រង់និងទំនុកចិត្ត ការប្រកាន់ខ្ជាប់នៅសីលធម៌ខ្ពស់ និងការរីកចម្រើនធំធេងជាដើម ។



ស្មើស្មើបាន! អ្នកគ្រូកិច្ច Successmore ជាទីស្រឡាញ់គ្រប់គ្នា SLA មួយច្បាប់នេះសូមចែករំលែកនូវចំណុចមួយចំនួនទាក់ទងនឹងទស្សនៈសំខាន់ៗ ក្នុងការអភិវឌ្ឍន៍ខ្លួនឯងដូចតទៅនេះ

# ទស្សនៈសំខាន់ៗនៃការអភិវឌ្ឍន៍ខ្លួនឯង



## 1 ដំណាក់កាលទីមួយនៃការឈានឆ្ពោះទៅរកការផ្លាស់ប្តូរគឺការស្គាល់ខ្លួនឯង និងនីតិវិធីការនៃលក្ខណៈ

ការដែលលោកអ្នកអាចផ្លាស់ប្តូរខ្លួនឯងបាន ត្រូវចាប់ផ្តើមពីការស្គាល់ខ្លួនឯងជាមុនសិន លោកអ្នកអាចដឹងបានតាមរយៈការវិនិច្ឆ័យចំពោះខ្លួនឯង ឬការបង្ហាញឱ្យឃើញពីនរណាម្នាក់ ។ នៅពេលដែលបានដឹងហើយ អ្នកអាចផ្លាស់ប្តូរបានឬមិនបាននោះ វាអាស្រ័យលើអ្នកជាអ្នកទទួលស្គាល់ខ្លួនឯងថា តើអ្នកពិតជាបែបនោះមែនឬយ៉ាងណា ហើយចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរដែរឬអត់ ។ ប្រសិនបើអ្នកមិនបានឈានមកដល់ចំណុចទីពីរនេះទេ អ្នកគ្មានថ្ងៃអាចផ្លាស់ប្តូរខ្លួនឯងបានឡើយ ។

## 2 មនុស្សយើងមិនអាចកសាងនូវលទ្ធផលឲ្យលើសពីអ្វីដែលខ្លួនអាចមើលឃើញចំពោះខ្លួនឯងបានឡើយ

ព្រោះទស្សនៈដែលមានចំពោះខ្លួនឯង បានជះឥទ្ធិពលដល់ពិភពខាងក្នុងរបស់មនុស្សម្នាក់នោះ។ ប្រសិនបើលោកអ្នកមានទស្សនៈអវិជ្ជមានចំពោះខ្លួនឯងថា ខ្លួនឯងជាមនុស្សមិនបានការ មិនពូកែ មិនមានភាពជោគជ័យ ធ្វើអ្វីក៏មិនកើត លោកអ្នកនឹងមិនមានថាមពលនៃការគោរពជឿជាក់ចំពោះខ្លួនឯងឡើយ។ អ្វីដែលលោកអ្នកបានធ្វើនៅពិភពខាងក្រៅ វានឹងទទួលបានលទ្ធផលនៅក្នុងកម្រិតដូចការយល់ឃើញរបស់អ្នកក្នុងការឲ្យតម្លៃចំពោះខ្លួនឯងយ៉ាងដូច្នោះដែរ ។

## 3 នៅពេលដែលយើងកំណត់នូវព្រំដែនការងារដែលខ្លួនអាចធ្វើបាន គឺស្មើនឹងខ្លួនឯងកំពុងតែកំណត់ពីសមត្ថភាពរបស់ខ្លួនឯងយ៉ាងដូច្នោះដែរ

មនុស្សមួយចំនួនធំតែងបានកំណត់នូវព្រំដែនសម្រាប់ខ្លួនឯងតាំងពីដំបូងម៉្លេះ ជាហេតុធ្វើឲ្យរូបគេបានប្រើប្រាស់នូវសក្តានុពលរបស់ខ្លួនតិចតួចបំផុត ទាំងដែលរូបគេមានសមត្ថភាពផ្សេងៗទៀតនៅក្នុងនោះជាច្រើន ប៉ុន្តែគេពុំដែលបានគិត យកវាមកប្រើប្រាស់ឡើយ។ ហេតុដូច្នោះប្រសិនបើលោកអ្នកត្រូវការឲ្យជីវិតរបស់ខ្លួនឯងទទួលនូវភាពជោគជ័យកាន់តែច្រើនអ្នកត្រូវតែពង្រីកវិសាលភាពនៅក្នុងការធ្វើរបស់អ្នកអោយបានកាន់តែច្រើន នៅទីបំផុតអ្នកប្រាកដជាអាចធ្វើនូវអ្វីទាំងនោះបានជាក់ជាមិនខាន ។

## 4 កំហុសឆ្គងវាគ្រាន់តែជាផ្នែកមួយនៃការធ្វើនៅក្នុងរឿងផ្សេងៗប៉ុណ្ណោះ

អ្នកដែលបានសាងនូវភាពអស្ចារ្យផ្សេងៗនៅលើលោកយើងនេះ សុទ្ធតែធ្លាប់ជួបនូវកំហុសឆ្គងពីមុនមក។ សូមកុំបាត់ទុកកំហុសឆ្គងទាំងនោះជាភាពបរាជ័យ វាគ្រាន់តែជាការធ្វើដែលមិនបានលទ្ធផលល្អប៉ុណ្ណោះ។ សូមកុំខ្លាចចំពោះកំហុសឆ្គងទាំងនោះ ត្រូវរៀនសូត្រពីវាដើម្បីឲ្យអ្នកមានភាពរីកចម្រើនកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក ។

**មនុស្សភាគច្រើនតាំងដែនកំណត់ដើម្បីខ្លួនឯងតាំងពីដំបូងមើលធ្វើឲ្យគាត់ប្រើសក្តានុពលរបស់គាត់បានតិចតួចបំផុត**

## 5 មានប្រាជ្ញាក្នុងការចិញ្ចឹមជីវិតរបស់បុគ្គលម្នាក់មិនអាចបង្ហាញចេញមកបានល្អបំផុតតាមរយៈការនិយាយឡើយ ។ ប៉ុន្តែវាជាការសម្តែងមកនៅរឿងដែលបុគ្គលនោះបានធ្វើកាសម្រេចចិត្តនិងជ្រើសរើសនៅក្នុងរយៈពេលយូរនៅមុខ អ្នកគឺជាអ្នកដែលត្រូវកសាង ជីវិតអ្នកដោយខ្លួនឯង អ្នកគឺជាអ្នកបង្កើតផ្លូវដោយខ្លួនឯង

អ្វីដែលអ្នកនិយាយ មិនសំខាន់ស្មើនឹងអ្វីដែលអ្នកបានធ្វើឡើយ ។ អ្នកបានកសាងជីវិតរបស់អ្នកដោយការធ្វើវាផ្ទាល់ ដើម្បីលើកស្ទួយជីវិតរបស់អ្នកឱ្យល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ។ ដូច្នោះហើយចូរចាំទុកថា កុំបានតែនិយាយ ត្រូវធ្វើជាកិច្ចការក៏ជាលទ្ធផលផងដែរ ។

## 6 អ្នកត្រូវស្គាល់ខ្លួនឯងជាមុនសិន ទើបអាចអភិវឌ្ឍន៍ពីសក្តានុពលរបស់ខ្លួនឯងបាន ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អ្នកក៏ត្រូវធ្វើការអភិវឌ្ឍន៍ខ្លួនឯងដែរ ដើម្បីឲ្យបានស្គាល់ខ្លួនឯងកាន់តែច្បាស់

នៅពេលដែលអ្នកបានស្គាល់ខ្លួនឯងនៅក្នុងកម្រិតមួយរួចហើយ អ្នកក៏ត្រូវចាប់ផ្តើមអភិវឌ្ឍន៍នូវសក្តានុពលរបស់ខ្លួនឯងដែរ ។ ក្នុងខណៈពេលដែលអ្នកបានអភិវឌ្ឍន៍ខ្លួនឯងរួចហើយ វានឹងធ្វើអោយអ្នកបានស្គាល់ខ្លួនឯងកាន់តែច្បាស់ ធ្វើឲ្យការអភិវឌ្ឍន៍នូវសក្តានុពលរបស់ខ្លួនកាន់តែទទួលបានលទ្ធផលល្អ ។ ហេតុនេះសូមកុំបង្អង់យូរនៅក្នុងការអភិវឌ្ឍន៍ខ្លួនឯងនិងធ្វើជាបន្តបន្ទាប់ ជូនពរឱ្យអស់លោកមានសេចក្តីសុខ ក្នុងការអភិវឌ្ឍន៍ខ្លួនឯង ។



SUCCESSMORE  
WORLD  
EXPERIENCE



SUCCESSMORE  
Inspiration for your Being

# Leaders Seminar Trip To ENGLAND

សន្សំពិន្ទុចាប់ពីថ្ងៃទី 1 សីហា 2020 - 31 កក្កដា 2021

លក្ខខណ្ឌ : 1. រក្សាពិន្ទុ 750 PV/ខែ  
2. Sponsor New Sup 1 នាក់ រៀងរាល់ខែ

ពិសេស : 1. ជា New Platinum គ្រប់ Q 30 ពិន្ទុ  
2. បង្កើត New Platinum Gen 1 20 ពិន្ទុ  
3. បង្កើត New Platinum Gen 2 10 ពិន្ទុ

រក្សាពិន្ទុ : លើកទី 1 លេខកូដមួយ 1,000 ពិន្ទុ លេខកូដ 1,500 ពិន្ទុ លើកទី 4 លេខកូដមួយ 2,200 ពិន្ទុ លេខកូដ 3,300 ពិន្ទុ  
លើកទី 2 លេខកូដមួយ 1,400 ពិន្ទុ លេខកូដ 2,100 ពិន្ទុ លើកទី 5 លេខកូដមួយ 2,600 ពិន្ទុ លេខកូដ 3,900 ពិន្ទុ  
លើកទី 3 លេខកូដមួយ 1,800 ពិន្ទុ លេខកូដ 2,700 ពិន្ទុ លើកទី 6 លេខកូដមួយ 3,000 ពិន្ទុ លេខកូដ 4,500 ពិន្ទុ

លក្ខខណ្ឌក្នុងការចូលរួមដំណើរកម្សាន្ត :  
1. អ្នកដែលជាប់កម្មវិធីដំណើរកម្សាន្តនេះត្រូវគោរពតាមក្រមសីលធម៌ និងច្បាប់របស់ក្រុមហ៊ុនគ្រប់ប្រការ (មិនរំលោភលើក្រមសីលធម៌អាជីវកម្ម)  
2. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការពិចារណាលើអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយធ្វើតាមច្បាប់របស់ក្រុមហ៊ុន



## អបអរសាទរអ្នកធុរកិច្ចជាប់ដំណើរកម្សាន្ត ENGLAND

0522815  
0750207  
0549833  
0895413  
0960436  
0547408

MR. VEASNA PEACH  
MRS. HAM SUNKESOR  
MR. KHEAN KIMSANG  
MR. KONG CHHEY  
MR. PA SOK  
MR. OY TONGHENG

1022493  
0532496  
0970060  
1019164  
0844531  
0725617

MR. DAM MOR  
MR. PEACH PANGA  
MRS. VOU BOUKHIM  
MR. MENG CHUMNEANH  
MS. PHAN LAISONG  
MS. MENG LIZA